



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៤ ៤ អនក្រ.បក

**អនុក្រឹត្យ**  
**ស្តីពី**

**ការកាត់ដីសរុបទំហំ ២.៣៥១ ហិកតា នៅស្រុកស្វាយលើ ខេត្តសៀមរាប ដែលក្នុងនោះ (១) កាត់ចេញពីព្រៃសម្បទានក្រុមហ៊ុន មីអិក ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និង(២) ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន អ៊ុបសែលខាសធើរឆ្នួលថេសិន ដើម្បីប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងអនុបយោគសម្រាប់សហគមន៍ព្រៃឈើ និងផ្តល់សិទ្ធិលើក្បាលដី**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២នសចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ

- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពី គោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់ នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០០ ស្តីពីការបង្កើតក្រុមប្រឹក្សា គោលនយោបាយដីធ្លី
- បានឃើញអនុក្រឹត្យលេខ១១៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញអនុក្រឹត្យលេខ១៤៦ អនក្រ.បកចុះថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០០៥ ស្តីពីសម្បទានដីសេដ្ឋកិច្ច
- បានឃើញសារាចរលេខ ០២ សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការកាន់កាប់ដីរដ្ឋដោយ ខុសច្បាប់
- លិខិតលេខ ៩៤៨ សណ ចុះថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១២ របស់គណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋខេត្តសៀមរាប
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**មាត្រា ១..**

ត្រូវបានកាត់ដីទំហំ ២.៣៥១ ហិកតា ដែលក្នុងនោះ (១) ទំហំ ៦៥៧ ហិកតា កាត់ចេញពីក្រុមហ៊ុន ព្រៃសម្បទាន ធីភីភី ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និង (២) ទំហំ ១.៦៩៤ ហិកតា ពីដីសម្បទាន សេដ្ឋកិច្ចក្រុមហ៊ុន អ៊ុចស៊ែលខាសធើរឆ្នេនថេសិន ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ទំហំ ២.១៧៣ ហិកតា និងទំហំ ១៧៨ ហិកតារក្សាបម្រុងសម្រាប់សហគមន៍ព្រៃឈើ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាន និយាមកាដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ។

**មាត្រា ២..**

ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីរបស់រដ្ឋដូចមានចែងក្នុងមាត្រា ១ ជូន គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តសៀមរាប ធ្វើការគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិឯកជនជូន ប្រជាពលរដ្ឋ ចំនួន ៨៨៣ គ្រួសារ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។

**មាត្រា ៣ ..**

ត្រូវបានផ្តល់សិទ្ធិជាកម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋចំនួន ៧៨៦ គ្រួសារ លើ ១.០២៣ ក្បាលដី នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។

**មាត្រា ៤ ..**

ក្នុងពេលដំណើរការវាស់វែង និងបែងចែកដាក់ស្តែង គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត សៀមរាប ត្រូវកាត់ចេញនូវចំណែកដីមួយចំនួនសមស្រប ដើម្បីរក្សាទុកសម្រាប់បម្រើផលប្រយោជន៍ សាធារណៈ ទាំងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម នៅក្នុងមូលដ្ឋាន ។

**មាត្រា ៥ ..**

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយពីអនុក្រឹត្យនេះត្រូវចាត់ទុកជានិរាករណ៍ ។

**មាត្រា ៦ ..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់គ្រងស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១២



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការ រាជរដ្ឋាភិបាល
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៦
  - រាជកិច្ច
  - ឯកសារកាលប្បវត្តិ



ចំណុចនិយាម


(ទំព័រទី២/៥)

វាស់វែងដោយឧបករណ៍ GPS MAP 60s

Project UTM Zone 48N Datum wgs 1984

ស្ត្រីសុំអនុបញ្ជាក់ គ្នាដីព្រៃសម្បទានក្រុមហ៊ុនធីតាភី

| Point_ID | Easting (m) | Northing (m) | Point_ID | Easting (m) | Northing (m) | Point_ID | Easting (m) | Northing (m) | Point_ID | Easting (m) | Northing (m) |
|----------|-------------|--------------|----------|-------------|--------------|----------|-------------|--------------|----------|-------------|--------------|
| 1        | 407774.99   | 1538633.44   | 60       | 405894.52   | 1539538.66   | 119      | 405205.27   | 1538423.36   | 178      | 405380.04   | 1537317.74   |
| 2        | 407759.78   | 1538646.93   | 61       | 405895.27   | 1539577.54   | 120      | 405197.04   | 1538385.63   | 179      | 405405.51   | 1537366.75   |
| 3        | 407719.11   | 1538692.11   | 62       | 405786.21   | 1539565.00   | 121      | 405189.15   | 1538349.45   | 180      | 405217.73   | 1537459.36   |
| 4        | 407674.98   | 1538741.13   | 63       | 405785.58   | 1539538.73   | 122      | 405185.80   | 1538334.07   | 181      | 405337.58   | 1537466.11   |
| 5        | 407558.11   | 1538854.54   | 64       | 405785.13   | 1539520.10   | 123      | 405184.01   | 1538325.85   | 182      | 405471.63   | 1537454.55   |
| 6        | 407370.63   | 1539053.57   | 65       | 405784.95   | 1539512.42   | 124      | 405182.83   | 1538325.94   | 183      | 405474.45   | 1537458.86   |
| 7        | 407336.93   | 1539089.34   | 66       | 405784.81   | 1539506.50   | 125      | 405140.82   | 1538334.07   | 184      | 405605.14   | 1537444.44   |
| 8        | 407306.33   | 1539121.83   | 67       | 405777.95   | 1539489.45   | 126      | 405120.78   | 1538337.95   | 185      | 405593.02   | 1537410.20   |
| 9        | 407283.36   | 1539145.92   | 68       | 405773.58   | 1539490.11   | 127      | 405087.88   | 1538344.32   | 186      | 405716.60   | 1537374.46   |
| 10       | 407080.66   | 1539358.51   | 69       | 405768.52   | 1539490.87   | 128      | 405072.33   | 1538347.33   | 187      | 405762.16   | 1537363.45   |
| 11       | 407046.50   | 1539395.23   | 70       | 405721.59   | 1539497.95   | 129      | 405061.04   | 1538349.51   | 188      | 405833.91   | 1537346.71   |
| 12       | 407045.83   | 1539373.93   | 71       | 405626.66   | 1539512.27   | 130      | 405048.26   | 1538322.13   | 189      | 405857.48   | 1537341.21   |
| 13       | 407044.56   | 1539364.43   | 72       | 405615.56   | 1539452.57   | 131      | 405043.15   | 1538314.85   | 190      | 405873.31   | 1537384.73   |
| 14       | 407037.57   | 1539312.03   | 73       | 405613.31   | 1539440.50   | 132      | 405041.31   | 1538312.22   | 191      | 405962.21   | 1537387.45   |
| 15       | 406988.48   | 1539241.75   | 74       | 405606.98   | 1539406.43   | 133      | 405025.45   | 1538289.62   | 192      | 406108.77   | 1537391.94   |
| 16       | 407124.13   | 1539169.03   | 75       | 405597.28   | 1539354.27   | 134      | 404977.60   | 1538274.20   | 193      | 406161.55   | 1537584.10   |
| 17       | 407101.26   | 1539147.77   | 76       | 405591.48   | 1539324.82   | 135      | 404957.99   | 1538242.54   | 194      | 406163.34   | 1537591.79   |
| 18       | 407103.09   | 1539145.92   | 77       | 405635.50   | 1539317.79   | 136      | 404966.62   | 1538216.28   | 195      | 406281.81   | 1537554.77   |
| 19       | 407117.83   | 1539131.11   | 78       | 405669.64   | 1539312.34   | 137      | 405010.02   | 1538207.61   | 196      | 406325.54   | 1537546.63   |
| 20       | 407046.30   | 1539068.11   | 79       | 405663.31   | 1539239.28   | 138      | 405009.45   | 1538193.52   | 197      | 406340.60   | 1537546.85   |
| 21       | 407000.99   | 1539026.57   | 80       | 405659.98   | 1539200.79   | 139      | 405008.24   | 1538163.81   | 198      | 406339.55   | 1537537.55   |
| 22       | 406907.41   | 1539125.92   | 81       | 405657.83   | 1539173.81   | 140      | 405007.91   | 1538155.78   | 199      | 406334.41   | 1537490.67   |
| 23       | 406826.88   | 1539248.64   | 82       | 405612.15   | 1539180.93   | 141      | 404977.12   | 1538166.37   | 200      | 406352.11   | 1537397.25   |
| 24       | 406780.23   | 1539256.22   | 83       | 405583.00   | 1539185.48   | 142      | 404950.01   | 1538175.69   | 201      | 406385.66   | 1537304.67   |
| 25       | 406758.72   | 1539258.09   | 84       | 405582.82   | 1539136.81   | 143      | 404939.29   | 1538179.37   | 202      | 406401.43   | 1537261.13   |
| 26       | 406738.06   | 1539259.88   | 85       | 405587.56   | 1539073.53   | 144      | 404925.89   | 1538152.26   | 203      | 406403.32   | 1537157.82   |
| 27       | 406744.41   | 1539298.71   | 86       | 405577.59   | 1539074.30   | 145      | 404915.03   | 1538149.89   | 204      | 406608.52   | 1537162.05   |
| 28       | 406580.34   | 1539309.59   | 87       | 405552.43   | 1539076.26   | 146      | 404908.31   | 1538148.43   | 205      | 406605.43   | 1537263.38   |
| 29       | 406581.00   | 1539318.53   | 88       | 405548.78   | 1539076.55   | 147      | 404895.19   | 1538145.58   | 206      | 406748.68   | 1537253.49   |
| 30       | 406591.69   | 1539461.74   | 89       | 405547.01   | 1539074.97   | 148      | 404826.49   | 1538130.64   | 207      | 406767.68   | 1537252.17   |
| 31       | 406550.46   | 1539479.04   | 90       | 405504.58   | 1539037.07   | 149      | 404824.83   | 1538058.23   | 208      | 406845.88   | 1537243.93   |
| 32       | 406498.06   | 1539501.02   | 91       | 405495.13   | 1539028.63   | 150      | 404823.59   | 1538004.19   | 209      | 406846.33   | 1537010.77   |
| 33       | 406415.11   | 1539404.21   | 92       | 405447.17   | 1539032.12   | 151      | 404823.08   | 1537981.87   | 210      | 406744.36   | 1536959.93   |
| 34       | 406374.48   | 1539356.79   | 93       | 405447.79   | 1539012.47   | 152      | 404823.07   | 1537981.40   | 211      | 406778.84   | 1536814.57   |
| 35       | 406339.24   | 1539314.20   | 94       | 405448.34   | 1538994.64   | 153      | 404822.96   | 1537980.39   | 212      | 406927.61   | 1536837.82   |
| 36       | 406255.98   | 1539213.55   | 95       | 405449.10   | 1538970.40   | 154      | 404818.76   | 1537979.55   | 213      | 406974.53   | 1536846.61   |
| 37       | 406192.77   | 1539190.11   | 96       | 405449.20   | 1538967.30   | 155      | 404815.12   | 1537978.82   | 214      | 407025.99   | 1536855.49   |
| 38       | 406103.87   | 1539157.14   | 97       | 405462.54   | 1538952.43   | 156      | 404814.60   | 1537954.67   | 215      | 407086.28   | 1536854.65   |
| 39       | 406074.40   | 1539165.10   | 98       | 405451.25   | 1538878.36   | 157      | 404813.84   | 1537919.19   | 216      | 407090.39   | 1536854.59   |
| 40       | 406071.39   | 1539199.51   | 99       | 405450.57   | 1538869.41   | 158      | 404812.64   | 1537863.66   | 217      | 407097.05   | 1536963.19   |
| 41       | 406032.36   | 1539199.45   | 100      | 405494.75   | 1538868.14   | 159      | 404812.26   | 1537845.88   | 218      | 407159.38   | 1536958.76   |
| 42       | 406028.28   | 1539199.44   | 101      | 405496.06   | 1538863.77   | 160      | 404772.28   | 1537845.69   | 219      | 407167.08   | 1536968.02   |
| 43       | 406027.74   | 1539216.47   | 102      | 405504.47   | 1538835.59   | 161      | 404737.97   | 1537741.74   | 220      | 407233.27   | 1536957.05   |
| 44       | 406027.31   | 1539229.86   | 103      | 405533.62   | 1538831.16   | 162      | 404781.10   | 1537719.46   | 221      | 407267.09   | 1537046.75   |
| 45       | 406028.97   | 1539250.78   | 104      | 405537.61   | 1538799.63   | 163      | 404785.12   | 1537711.54   | 222      | 407448.74   | 1537051.18   |
| 46       | 406029.24   | 1539254.19   | 105      | 405536.48   | 1538788.38   | 164      | 404821.33   | 1537640.22   | 223      | 407625.40   | 1537020.79   |
| 47       | 406032.31   | 1539268.87   | 106      | 405513.93   | 1538785.99   | 165      | 404815.46   | 1537626.77   | 224      | 407695.70   | 1537011.69   |
| 48       | 405988.77   | 1539277.98   | 107      | 405472.61   | 1538781.61   | 166      | 404800.08   | 1537591.53   | 225      | 407710.13   | 1537056.10   |
| 49       | 405965.04   | 1539282.94   | 108      | 405414.68   | 1538804.94   | 167      | 404846.68   | 1537540.70   | 226      | 407807.80   | 1537055.64   |
| 50       | 405963.37   | 1539283.29   | 109      | 405406.33   | 1538766.82   | 168      | 404830.91   | 1537456.69   | 227      | 407842.08   | 1537002.44   |
| 51       | 405944.91   | 1539287.15   | 110      | 405420.51   | 1538746.63   | 169      | 404842.99   | 1537420.48   | 228      | 407843.15   | 1537000.77   |
| 52       | 405945.65   | 1539291.77   | 111      | 405338.99   | 1538708.09   | 170      | 404871.60   | 1537413.63   | 229      | 407870.37   | 1536999.34   |
| 53       | 405960.06   | 1539418.40   | 112      | 405265.42   | 1538673.32   | 171      | 405009.97   | 1537403.49   | 230      | 407842.08   | 1536911.96   |
| 54       | 405964.40   | 1539456.51   | 113      | 405284.85   | 1538638.96   | 172      | 405007.64   | 1537386.80   | 231      | 407764.83   | 1536673.43   |
| 55       | 405940.65   | 1539460.47   | 114      | 405353.85   | 1538658.72   | 173      | 405001.89   | 1537291.70   | 232      | 407842.08   | 1536641.82   |
| 56       | 405889.61   | 1539448.26   | 115      | 405352.78   | 1538600.55   | 174      | 405183.47   | 1537249.00   | 233      | 407866.79   | 1536631.70   |
| 57       | 405842.71   | 1539447.44   | 116      | 405294.11   | 1538556.31   | 175      | 405186.84   | 1537284.27   | 234      | 408012.55   | 1536600.65   |
| 58       | 405845.32   | 1539479.29   | 117      | 405230.89   | 1538508.64   | 176      | 405252.92   | 1537301.39   | 235      | 408070.62   | 1536795.89   |
| 59       | 405894.07   | 1539515.39   | 118      | 405219.91   | 1538490.54   | 177      | 405322.39   | 1537331.00   | 236      | 408192.21   | 1536744.68   |



ប្រយោគសម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវ

(១១/១២)

| Point_ID | Easting (m) | Northing (m) | Point_ID | Easting (m) | Northing (m) | Point_ID | Easting (m) | Northing (m) | Point_ID | Easting (m) | Northing (m) |
|----------|-------------|--------------|----------|-------------|--------------|----------|-------------|--------------|----------|-------------|--------------|
| 237      | 408234.70   | 1536796.14   | 249      | 408348.60   | 1537054.30   | 261      | 408758.13   | 1537609.12   | 273      | 407831.60   | 1538574.46   |
| 238      | 408277.21   | 1536847.63   | 250      | 408353.00   | 1537055.37   | 262      | 408491.01   | 1537887.43   | 274      | 407807.83   | 1538599.23   |
| 239      | 408326.16   | 1536906.92   | 251      | 408369.66   | 1537059.61   | 263      | 408455.43   | 1537924.50   | 275      | 407798.83   | 1538608.60   |
| 240      | 408356.13   | 1536943.22   | 252      | 408533.86   | 1537078.83   | 264      | 408200.27   | 1538190.34   | 276      | 407794.32   | 1538613.30   |
| 241      | 408361.39   | 1536949.59   | 253      | 408552.09   | 1537055.37   | 265      | 408065.87   | 1538330.38   | 277      | 407792.79   | 1538614.89   |
| 242      | 408371.44   | 1536962.28   | 254      | 408557.31   | 1537048.66   | 266      | 408054.95   | 1538341.75   | 278      | 409010.88   | 1537345.79   |
| 243      | 408368.60   | 1536963.11   | 255      | 408566.07   | 1537055.37   | 267      | 407983.84   | 1538415.84   | 279      | 409172.62   | 1537177.27   |
| 244      | 408365.59   | 1536963.99   | 256      | 408641.70   | 1537113.29   | 268      | 407926.06   | 1538476.04   | 280      | 409096.99   | 1537083.60   |
| 245      | 408315.05   | 1536978.74   | 257      | 408720.83   | 1537153.49   | 269      | 407893.86   | 1538509.59   | 281      | 409069.83   | 1537097.72   |
| 246      | 408210.08   | 1537009.38   | 258      | 408740.52   | 1537190.64   | 270      | 407887.05   | 1538516.68   | 282      | 408933.94   | 1537166.12   |
| 247      | 408208.61   | 1537013.15   | 259      | 408785.55   | 1537275.59   | 271      | 407854.66   | 1538550.44   | 283      | 408970.62   | 1537239.65   |
| 248      | 408209.07   | 1537018.71   | 260      | 408867.40   | 1537495.28   | 272      | 407851.30   | 1538553.93   | 284      | 408986.09   | 1537338.37   |

ត្រីកោណសម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវ រៀងរាល់ខែ ខាងលើ ជូនចេញនូវ ទិន្នន័យ

| Point_ID | Easting (m) | Northing (m) | Point_ID | Easting (m) | Northing (m) | Point_ID | Easting (m) | Northing (m) | Point_ID | Easting (m) | Northing (m) |
|----------|-------------|--------------|----------|-------------|--------------|----------|-------------|--------------|----------|-------------|--------------|
| 285      | 407774.99   | 1538633.44   | 331      | 410033.20   | 1539985.17   | 377      | 412744.72   | 1538998.14   | 423      | 414314.26   | 1539822.28   |
| 286      | 407785.37   | 1538624.23   | 332      | 410089.87   | 1540033.33   | 378      | 412764.91   | 1539010.29   | 424      | 414377.04   | 1539769.12   |
| 287      | 407788.36   | 1538625.88   | 333      | 410164.46   | 1540096.73   | 379      | 412792.34   | 1539032.93   | 425      | 414606.12   | 1539585.86   |
| 288      | 407897.15   | 1538686.22   | 334      | 410213.13   | 1540233.60   | 380      | 412804.17   | 1539042.64   | 426      | 414652.79   | 1539619.82   |
| 289      | 407932.48   | 1538716.62   | 335      | 410483.69   | 1540247.59   | 381      | 412827.19   | 1539076.85   | 427      | 414617.72   | 1539665.57   |
| 290      | 407925.06   | 1538755.58   | 336      | 410502.74   | 1540227.39   | 382      | 412849.53   | 1539101.10   | 428      | 414700.47   | 1539729.00   |
| 291      | 407915.93   | 1538768.89   | 337      | 410511.83   | 1540246.95   | 383      | 412866.35   | 1539122.51   | 429      | 414605.85   | 1539865.25   |
| 292      | 407904.21   | 1538785.96   | 338      | 410584.16   | 1540402.75   | 384      | 412881.76   | 1539143.47   | 430      | 414881.81   | 1539856.69   |
| 293      | 407916.05   | 1538802.95   | 339      | 410892.71   | 1540217.41   | 385      | 412913.22   | 1539180.30   | 431      | 415064.85   | 1539851.01   |
| 294      | 407933.18   | 1538790.83   | 340      | 411119.13   | 1540240.96   | 386      | 412945.99   | 1539221.78   | 432      | 415056.19   | 1539684.02   |
| 295      | 407952.56   | 1538831.36   | 341      | 411155.38   | 1540246.61   | 387      | 412964.20   | 1539240.85   | 433      | 415157.71   | 1539674.17   |
| 296      | 407939.46   | 1538854.52   | 342      | 411231.43   | 1540258.49   | 388      | 413045.18   | 1539217.03   | 434      | 415171.51   | 1539533.77   |
| 297      | 407964.14   | 1538868.59   | 343      | 411303.50   | 1540255.24   | 389      | 413310.46   | 1539139.00   | 435      | 415277.78   | 1539539.86   |
| 298      | 407966.28   | 1538890.92   | 344      | 411363.58   | 1540252.54   | 390      | 413316.16   | 1539142.36   | 436      | 415385.62   | 1539463.72   |
| 299      | 407971.46   | 1538920.66   | 345      | 411363.59   | 1540252.54   | 391      | 413352.78   | 1539166.94   | 437      | 415493.45   | 1539499.09   |
| 300      | 408011.75   | 1538916.44   | 346      | 411372.51   | 1540252.14   | 392      | 413376.83   | 1539183.08   | 438      | 415496.62   | 1539385.40   |
| 301      | 408031.39   | 1538914.38   | 347      | 411495.32   | 1540245.19   | 393      | 413435.52   | 1539262.93   | 439      | 415504.37   | 1539107.29   |
| 302      | 408055.84   | 1538911.82   | 348      | 411509.79   | 1540243.80   | 394      | 413436.37   | 1539263.77   | 440      | 415488.50   | 1539108.89   |
| 303      | 408058.05   | 1538911.59   | 349      | 411550.77   | 1540239.86   | 395      | 413590.35   | 1539415.48   | 441      | 415499.20   | 1538936.67   |
| 304      | 408061.26   | 1538924.76   | 350      | 411611.20   | 1540234.06   | 396      | 413441.86   | 1539412.71   | 442      | 415499.96   | 1538924.39   |
| 305      | 408057.56   | 1538949.49   | 351      | 411608.32   | 1540120.92   | 397      | 413424.91   | 1539412.40   | 443      | 415502.15   | 1538889.30   |
| 306      | 408047.09   | 1539019.46   | 352      | 411691.65   | 1540131.03   | 398      | 413441.86   | 1539454.92   | 444      | 415596.00   | 1538912.77   |
| 307      | 408044.57   | 1539036.33   | 353      | 411711.14   | 1540124.00   | 399      | 413450.84   | 1539477.46   | 445      | 415661.07   | 1538626.64   |
| 308      | 408023.90   | 1539174.54   | 354      | 411825.88   | 1540082.57   | 400      | 413441.86   | 1539481.55   | 446      | 415760.62   | 1538639.37   |
| 309      | 408213.12   | 1539307.91   | 355      | 411840.29   | 1540071.87   | 401      | 413284.09   | 1539553.50   | 447      | 415802.85   | 1538645.07   |
| 310      | 408275.97   | 1539285.20   | 356      | 411955.70   | 1539986.14   | 402      | 413276.63   | 1539556.90   | 448      | 415864.49   | 1538653.41   |
| 311      | 408433.13   | 1539228.38   | 357      | 411980.84   | 1539967.47   | 403      | 413369.62   | 1539580.15   | 449      | 415970.68   | 1538649.30   |
| 312      | 408557.58   | 1539194.53   | 358      | 412001.20   | 1539952.35   | 404      | 413574.97   | 1539571.38   | 450      | 416151.37   | 1538656.84   |
| 313      | 408567.86   | 1539167.18   | 359      | 412161.62   | 1539833.19   | 405      | 413600.35   | 1539505.16   | 451      | 416174.58   | 1538657.81   |
| 314      | 408744.22   | 1539187.46   | 360      | 412288.29   | 1539739.10   | 406      | 413600.85   | 1539426.06   | 452      | 416277.66   | 1538560.59   |
| 315      | 409101.48   | 1539296.02   | 361      | 412347.46   | 1539846.59   | 407      | 413635.46   | 1539465.84   | 453      | 416286.61   | 1538559.84   |
| 316      | 409189.61   | 1539438.06   | 362      | 412368.60   | 1539942.57   | 408      | 413776.95   | 1539493.10   | 454      | 416326.20   | 1538556.54   |
| 317      | 409269.48   | 1539557.98   | 363      | 412479.34   | 1539879.81   | 409      | 413857.02   | 1539600.22   | 455      | 416337.88   | 1538555.56   |
| 318      | 409321.65   | 1539721.41   | 364      | 412453.55   | 1539794.40   | 410      | 413891.29   | 1539629.36   | 456      | 416372.82   | 1538552.65   |
| 319      | 409398.46   | 1539726.91   | 365      | 412444.31   | 1539744.99   | 411      | 413926.62   | 1539659.39   | 457      | 416458.73   | 1538559.14   |
| 320      | 409400.10   | 1539727.03   | 366      | 412464.26   | 1539725.79   | 412      | 414022.52   | 1539738.31   | 458      | 416478.07   | 1538560.60   |
| 321      | 409424.64   | 1539728.79   | 367      | 412572.13   | 1539622.00   | 413      | 414087.13   | 1539791.47   | 459      | 416503.91   | 1538574.14   |
| 322      | 409469.07   | 1539763.96   | 368      | 412545.82   | 1539553.27   | 414      | 414097.20   | 1539780.33   | 460      | 416547.12   | 1538596.77   |
| 323      | 409539.70   | 1539819.86   | 369      | 412504.22   | 1539444.60   | 415      | 414097.82   | 1539780.85   | 461      | 416549.78   | 1538574.14   |
| 324      | 409591.03   | 1539887.15   | 370      | 412709.83   | 1539384.06   | 416      | 414097.85   | 1539780.89   | 462      | 416550.39   | 1538568.93   |
| 325      | 409729.03   | 1539896.17   | 371      | 412670.61   | 1539128.59   | 417      | 414162.89   | 1539836.47   | 463      | 416551.30   | 1538437.61   |
| 326      | 409803.91   | 1539901.33   | 372      | 412664.98   | 1539114.32   | 418      | 414205.27   | 1539872.67   | 464      | 416571.41   | 1538389.89   |
| 327      | 409856.22   | 1539938.42   | 373      | 412627.34   | 1539018.90   | 419      | 414222.40   | 1539887.32   | 465      | 416576.03   | 1538350.49   |
| 328      | 410001.01   | 1539932.27   | 374      | 412626.37   | 1539014.83   | 420      | 414250.76   | 1539874.78   | 466      | 416583.08   | 1538290.50   |
| 329      | 410005.20   | 1539932.09   | 375      | 412662.61   | 1539007.35   | 421      | 414253.90   | 1539873.39   | 467      | 416545.80   | 1538279.42   |
| 330      | 410003.22   | 1539984.03   | 376      | 412664.98   | 1539007.08   | 422      | 414259.42   | 1539868.72   | 468      | 416450.92   | 1538251.22   |



ត្រីប៊ុលេតនីសម្រាប់ ក្នុងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន អ៊ិនវេស្ត ខាសដេរ ផ្តួនថេស៊ិន ខ្ញុំអិលធីឌី (ទំព័រទី៥/៥)

សំរាប់រក្សាទុកជាដំបូងសហគមន៍ព្រៃឈើ

|   |           |            |    |           |            |    |           |            |    |           |            |
|---|-----------|------------|----|-----------|------------|----|-----------|------------|----|-----------|------------|
| A | 411611.20 | 1540234.06 | U  | 412709.83 | 1539384.06 | AO | 413316.16 | 1539142.36 | BI | 413891.29 | 1539629.36 |
| B | 411608.32 | 1540120.92 | V  | 412670.61 | 1539128.59 | AP | 413352.78 | 1539166.94 | BJ | 413926.62 | 1539659.39 |
| C | 411691.65 | 1540131.03 | W  | 412664.98 | 1539114.32 | AQ | 413376.83 | 1539183.08 | BK | 414022.52 | 1539738.31 |
| D | 411711.14 | 1540124.00 | X  | 412627.34 | 1539018.90 | AR | 413435.52 | 1539262.93 | BL | 414087.13 | 1539791.47 |
| E | 411825.88 | 1540082.57 | Y  | 412626.37 | 1539014.83 | AS | 413436.37 | 1539263.77 | BM | 414113.57 | 1539841.89 |
| F | 411840.29 | 1540071.87 | Z  | 412662.61 | 1539007.35 | AT | 413590.35 | 1539415.48 | BN | 414140.51 | 1539886.48 |
| G | 411955.70 | 1539986.14 | AA | 412664.98 | 1539007.08 | AU | 413441.86 | 1539412.71 | BO | 414170.39 | 1539936.82 |
| H | 411980.84 | 1539967.47 | AB | 412744.72 | 1538998.14 | AV | 413424.91 | 1539412.40 | BP | 414181.35 | 1539955.42 |
| I | 412001.20 | 1539952.35 | AC | 412764.91 | 1539010.29 | AW | 413441.86 | 1539454.92 | BQ | 414197.77 | 1539983.29 |
| J | 412161.62 | 1539833.19 | AD | 412792.34 | 1539032.93 | AX | 413450.84 | 1539477.46 | BR | 414228.08 | 1540033.63 |
| K | 412288.29 | 1539739.10 | AE | 412804.17 | 1539042.64 | AY | 413441.86 | 1539481.55 | BS | 414266.15 | 1540105.45 |
| L | 412347.46 | 1539846.59 | AF | 412827.19 | 1539076.85 | AZ | 413284.09 | 1539553.50 | BT | 414280.05 | 1540131.67 |
| M | 412368.60 | 1539942.57 | AG | 412849.53 | 1539101.10 | BA | 413276.63 | 1539556.90 | BU | 414350.07 | 1540270.84 |
| N | 412479.34 | 1539879.81 | AH | 412866.35 | 1539122.51 | BB | 413369.62 | 1539580.15 | BV | 413945.20 | 1540269.46 |
| O | 412453.55 | 1539794.40 | AI | 412881.76 | 1539143.47 | BC | 413574.97 | 1539571.38 | BW | 411615.31 | 1540261.48 |
| P | 412444.31 | 1539744.99 | AJ | 412913.22 | 1539180.30 | BD | 413600.35 | 1539505.16 | BX | 411612.08 | 1540261.47 |
| Q | 412464.26 | 1539725.79 | AK | 412945.99 | 1539221.78 | BE | 413600.85 | 1539426.06 | BY | 411612.00 | 1540259.18 |
| R | 412572.13 | 1539622.00 | AL | 412964.20 | 1539240.85 | BF | 413635.46 | 1539465.84 |    |           |            |
| S | 412545.82 | 1539553.27 | AM | 413045.18 | 1539217.03 | BG | 413776.95 | 1539493.10 |    |           |            |
| T | 412504.22 | 1539444.60 | AN | 413310.46 | 1539139.00 | BH | 413857.02 | 1539600.22 |    |           |            |

